



នៃទីក្រុងឡងប៊ិច

ស្នើសុំកើនឡើងនៃអត្រាទឹកនិងលូ

អនុលោមតាមច្បាប់រដ្ឋនាយកដ្ឋានទឹកទីក្រុងឡងប៊ិចនឹងបើកសវនាការសាធារណៈនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ដើម្បីពិចារណាការកាត់សាធារណៈ

អំពីការកើនឡើងនៃអត្រាទឹកនិងលូរបស់ទីក្រុងដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ។

ទីក្រុងទឹកឡងប៊ិចនិង / ឬម្ចាស់គណនីលូអាចតវ៉ាអំពីការផ្លាស់ប្តូរអត្រាទឹកនិង / ឬអត្រាលូក្នុងក្រុងតាមរយៈការតវ៉ាជាលាយលក្ខណ៍អក្សរឬពាក្យសុំដីដែលត្រូវទទួលដោយការបិទសវនាការសាធារណៈ។

សវនាការសាធារណៈនៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែសីហាឆ្នាំ ២០២១ វេលា
ម៉ោង ៧ : ០០ ល្ងាច
Long Beach Groundwater Treatment Plant
2950 Redondo Avenue, Long Beach, CA 90806

ការតវ៉ាជាលាយលក្ខណ៍អក្សរត្រូវតែទទួលបានតាមកាលបរិច្ឆេទ
សវនាការសាធារណៈហើយធ្វើតាមអ៊ីមែលឬអ៊ីមែល
ក្រុមប្រឹក្សាភិបាលទឹកស្អាតឡងប៊ិច
Attn: ជំនួយការប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល
1800 East Wardlow Road, Long Beach, CA 90807
E-mail address: watercommission@lbwater.org

ហេតុអ្វីខ្ញុំទទួលបានសេចក្តីជូនដំណឹងនេះ?

ច្បាប់របស់រដ្ឋ (សំណើរលេខ ២១៨) បង្កើតនូវដំណើរការដើម្បីដាក់ឬបង្កើននូវប្រភេទ / អត្រាថ្លៃក្រុងមួយចំនួន។ ជាពិសេស “ថ្លៃទាក់ទងនឹងទ្រព្យសម្បត្តិ” (រាប់បញ្ចូលទាំងអត្រាទឹកនិងលូ) គឺជាកម្មវត្ថុនៃដំណើរការសវនាការសាធារណៈ / ភាគច្រើននៃការតវ៉ា។ សេចក្តីជូនដំណឹងនេះគឺជាផ្នែកមួយនៃដំណើរការនោះ។ អ្នកបានទទួលសេចក្តីជូនដំណឹងនេះចំនួន ៤៥ ថ្ងៃមុនការបើកសវនាការសាធារណៈនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ក្នុងនាមជាម្ចាស់គណនីដែលត្រូវកំណត់អត្រាការប្រាក់និងលូ។ ក្នុងនាមជាម្ចាស់គណនីអ្នកមានសិទ្ធិតវ៉ាការដំឡើងអត្រាការប្រាក់។

ម្ចាស់កំណត់ត្រានិងសមាជិកសាធារណៈទាំងអស់ត្រូវបានអញ្ជើញឱ្យចូលរួមសវនាការសាធារណៈ។ ក្រុមប្រឹក្សាភិបាលទឹកនិងស្អាតនិងពិចារណាលើសក្ខីកម្មដូចជាវាល់ការតវ៉ាប្រឆាំងនឹងការដំឡើងអត្រាការប្រាក់។ នៅពេលបិទសវនាការសាធារណៈអត្រាថ្មីនឹងមានប្រសិទ្ធភាពប្រសិនបើការតវ៉ាប្រឆាំងនឹងការដំឡើងប្រាក់កម្ចីមិនត្រូវបានបង្ហាញដោយគណនីភាគច្រើនដែលត្រូវកំណត់អត្រាដែលត្រូវគិតថ្លៃ (“ ការតវ៉ាភាគច្រើន”) ។

ស្នើសុំអត្រាទឹកនិង លូទឹក៖

គណៈកម្មការរៀបចំទឹករបស់ក្រុមប្រឹក្សាភិបាលនៃទីក្រុងឡងប៊ិចបានយល់ព្រមដំឡើងអត្រា ៨ ភាគរយនៃអត្រាទឹកទាំងអស់និងការដំឡើងអត្រា ១០ ភាគរយនៃលូទាំងអស់ដែលត្រូវបង់ដោយនាយកដ្ឋានទឹកនិងអតិថិជនលូទាំងអស់របស់នាយកដ្ឋានទឹកទីក្រុងឡងប៊ិចយោងតាមការស្តាប់ជាសាធារណៈនិងការយល់ព្រមពីក្រុមប្រឹក្សាក្រុង។ ប្រសិនបើត្រូវបានអនុម័តការកើនឡើងអត្រាទឹកនិងលូមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ។

ជាឧទាហរណ៍ការកើនឡើងនៃអត្រានេះនឹងបង្កើនថ្លៃទឹករួមគ្នានិងលូទឹកប្រចាំខែជាមធ្យមសម្រាប់គ្រួសារមួយគ្រួសារធម្មតាចំនួន ៥,៣៩ ដុល្លារ (គិតជាការគណនាចំនួន ១០ វិក័យប័ត្រទាំងទឹកនិងលូ) ។

ផលប៉ះពាល់លើវិក័យប័ត្រប្រចាំខែនៃគ្រួសារតែមួយគ្រួសារ៖

	បច្ចុប្បន្ន	កើនឡើង	ស្មើ
ទឹក	\$៥៤.១៥	\$៤.៣៤	\$៥៨.៤៩
លូទឹក	\$១០.៣២	\$១.០៥	\$១១.៣៧
សរុបប្រចាំខែ	\$៦៤.៤៧	\$៥.៣៩	\$៦៩.៨៦

ចំណាំ៖
តារាងនេះបង្ហាញវិក័យប័ត្រប្រចាំខែជាមធ្យមសម្រាប់សេវាកម្មគ្រួសារតែមួយដែលត្រូវបានគិតជា ១០ វិក័យប័ត្រ។ “ អង្គភាពគិតលុយ” មួយស្មើនឹង ៧៤៨ ហ្គាឡុង។

តើវិក្កយបត្រទឹកនិងលូរបស់ខ្ញុំត្រូវបានគេគណនាយ៉ាងដូចម្តេច?

វិក្កយបត្រទឹករបស់អតិថិជនម្នាក់ៗមានសមាសធាតុអត្រាពីរដាច់ដោយឡែកពីគ្នា៖ (i) ថ្លៃសេវាកម្មប្រចាំថ្ងៃផ្អែកលើទំហំម៉ែត្រនិងចំនួនថ្ងៃរបស់អតិថិជនក្នុងរយៈពេលវិក្កយបត្រនិង (ii) ការគិតថ្លៃតាមបរិមាណបរិមាណទឹកប្រើប្រាស់ អតិថិជន។

វិក្កយបត្រលូក៏មានផងដែរ (i) ថ្លៃសេវាកម្មប្រចាំថ្ងៃផ្អែកលើទំហំម៉ែត្រនិងចំនួនថ្ងៃរបស់អតិថិជនក្នុងរយៈពេលវិក្កយបត្រនិង (ii) ការគិតថ្លៃតាមបរិមាណបរិមាណទឹកដែលអតិថិជនបានប្រើប្រាស់ជាក់ស្តែង។ ការប្រើប្រាស់ទឹកដូរដោយធម្មតារបស់អតិថិជន។

តារាងទឹកនិងអត្រាលូទឹកពេញលេញអាចត្រូវបានមើលនៅក្នុងសេចក្តីជូនដំណឹងខាងក្រោម។ ព័ត៌មានបន្ថែមអំពីការគណនាវិក្កយបត្ររបស់អ្នកនិងអត្រាស្នើសុំសម្រាប់សមាសធាតុទាំងនេះអាចរកបាននៅ www.lbwater.org/billing-rates.

ហេតុអ្វីបានជាអត្រាទឹកនិងអត្រាលូទឹកកើនឡើង?

ប្រាក់ចំណូលដែលបានមកពីទឹករបស់អតិថិជននិងវិក្កយបត្រត្រូវបានប្រើដើម្បីចំណាយសម្រាប់ប្រតិបត្តិការកំពុងបន្តការថែទាំជួសជុលនិងជំនួសប្រព័ន្ធទឹកនិងលូដែលមានស្រាប់។ សិក្ខាសាលាស្តីពីថវិកានិងអត្រាសាធារណៈរបស់ LBWD នៅក្នុងខែឧសភានិងខែមិថុនាឆ្នាំ ២០២១ បានកំណត់អាទិភាពនៃការវិនិយោគលើប្រភពទឹកក្រោមដីជាមួយនឹងអណ្តូងថ្មីនិងកែលម្អនិងការជំនួសហេដ្ឋារចនាសម្ព័ន្ធចាស់ដែលរួមមានបំពង់បង្ហូរនិងបំពង់ផ្ទុកប្រវែងជាង ១.៨០០ ម៉ាយដើម្បីកាត់បន្ថយការពឹងផ្អែករបស់យើងលើការនាំចូលដែលមានតម្លៃថ្លៃជាង។ ប្រភពទឹក។ ការវិនិយោគសព្វថ្ងៃនៅក្នុងប្រព័ន្ធទឹករបស់យើងបង្កើនការទទួលបានប្រភពផ្គត់ផ្គង់ទឹកដែលមានតំលៃសមរម្យបំផុតក្នុងរយៈពេលវែង។ ការបន្តវិនិយោគដើម្បីស្តារនីតិសម្បទាជួសជុលនិងជំនួសហេដ្ឋារចនាសម្ព័ន្ធលូសំខាន់ៗគឺចាំបាច់ដើម្បីការពារសុខភាពសាធារណៈនិងសុខភាពបរិស្ថានរបស់សហគមន៍យើង។

នាយកដ្ឋានទឹកឡងប៊ិចយល់ថាការវិវឌ្ឍ -១៩ បានធ្វើឱ្យប៉ះពាល់ដល់សមាជិកសហគមន៍របស់យើងតាមរបៀបដែលមិនធ្លាប់មាន។ នាយកដ្ឋានទឹកនៅឡងប៊ិចនៅតែបន្តកាត់បន្ថយការចំណាយដើម្បីកាត់បន្ថយការកើនឡើងនៃអត្រាទឹក។ រវាងឆ្នាំសារពើពន្ធ ២០១៨-១៩ និង ២០២០-២១ នាយកដ្ឋានមិនបានដំឡើងអត្រាលូទឹកទេ។ នាយកដ្ឋានទឹកឡងប៊ិចយល់ថាប្រជាជននិងអាជីវកម្មនៅតែអាចរងផលប៉ះពាល់ដោយរោគរាតត្បាតដូច្នោះហើយទើបមានការស្នើសុំនូវការកើនឡើងទាបបំផុតដែលនៅតែអនុញ្ញាតឱ្យក្រសួងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវីយចំណាស់បន្តរក្សាការផ្គត់ផ្គង់ទឹករបស់អ្នកឱ្យមានសុវត្ថិភាពនិងអាចទុកចិត្តបាននិងផ្តល់នូវភាពជឿជាក់ សេវាកម្មល្អដល់សហគមន៍។

ជាមួយនឹងថ្លៃទឹកនិងលូទឹកជាធម្មតាក្រោម ៧០ ដុល្លារក្នុងមួយខែអត្រាទឹកនិងលូនៅទីក្រុងឡងប៊ិចនៅតែទាបជាងទីក្រុងធំៗ ផ្សេងទៀតនៃរដ្ឋកាលីហ្វ័រញ៉ារួមទាំងឡូសអែនដីលេសសាន់ឌីហ្គោសានសាន់ហ្វ្រាន់ស៊ីស្កូសាន់ចូសនិងអូកឡិន។

ក្រុមប្រឹក្សាភិបាលបានរៀបចំសិក្ខាសាលាសាធារណៈចំនួន ៣ លើកនៅថ្ងៃទី ១៣ ឧសភា ២០ ឧសភានិងថ្ងៃទី ១០ ខែមិថុនាដើម្បីពិភាក្សាអំពីការរៀបចំថវិកានិងអត្រាសម្រាប់ឆ្នាំសារពើពន្ធ ២០២២ និងអនុម័តនៅថ្ងៃទី ២៤ ខែមិថុនា។ បទបង្ហាញនិងសំលេងពីសិក្ខាសាលាអាចរកបាននៅ www.lbwater.org/budget-documents.

ដំណើរការ“ ការតវ៉ាភាគច្រើន”៖

រាល់ការតវ៉ាត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរឬធ្វើឡើងដោយផ្ទាល់មាត់ក្នុងពេលសវនាការដើម្បីរាប់ការតវ៉ាភាគច្រើន។ អ្នកអាចដាក់ការតវ៉ាជាលាយលក្ខណ៍អក្សរតាមអ៊ីមែលស្តង់ដារអ៊ីមែលឬដោយផ្ទាល់មាត់នៅសវនាការ។ ការតវ៉ាតាមអ៊ីមែលឬតាមអ៊ីមែលត្រូវតែទទួលបានដោយជំនួយការនាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលទឹកស្អាតឡងប៊ិច (មិនមានកំណត់ចំណាំ) ដោយការបិទបញ្ចប់សវនាការជាសាធារណៈនៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ។

អ្នកត្រូវតែចុះហត្ថលេខាលើការតវ៉ាជាលាយលក្ខណ៍អក្សរឬនិយាយដោយផ្ទាល់មាត់និងបញ្ចូលឈ្មោះនិងអាសយដ្ឋានផ្លូវរបស់អ្នក។ ប្រសិនបើម្ចាស់គណនីដែលត្រូវបានគេអះអាងថាជាការតវ៉ាគណនីនោះនឹងត្រូវបានចាត់ទុកថាត្រូវបានជំទាស់នឹងការដំឡើងអត្រាការប្រាក់។ មានតែការតវ៉ាមួយប៉ុណ្ណោះដែលត្រូវបានរាប់បញ្ចូលក្នុងគណនេយ្យមួយចំពោះការតវ៉ាភាគច្រើន។ ជំនួយការប្រតិបត្តិនឹងរៀបចំការតវ៉ាភ្លាមៗបន្ទាប់ពីការបិទសវនាការជាសាធារណៈហើយនឹងរាយការណ៍លទ្ធផលដោយផ្ទាល់ទៅក្រុមប្រឹក្សាភិបាលនៃគណៈកម្មការរៀបចំទឹក។ ក្រុមប្រឹក្សាភិបាលអាចអនុម័តនូវអត្រាប្រសិនបើការតវ៉ាប្រឆាំងនឹងការតម្លើងតម្លៃមិនត្រូវបានបង្ហាញដោយគណនីភាគច្រើនដែលអត្រាត្រូវបានគិត។

ប្រសិនបើអ្នកមិនចង់តវ៉ាចំពោះអត្រាដែលបានស្នើឡើងអ្នកមិនចាំបាច់ចាត់វិធានការអ្វីទាំងអស់។

ប្រសិនបើអ្នកចង់តវ៉ាចំពោះអត្រាការប្រាក់ដែលបានស្នើឡើងអ្នកត្រូវតែផ្តល់ការតវ៉ាដូចមានចែងខាងលើ។

ឆ្នាំសារពើពន្ធ ២២ អត្រាទឹកនិងលូ

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១

អាចធ្វើទៅបាន

បរិមាណម៉ែត្រ៖

បរិមាណម៉ែត្រអត្រាតាមប្រភេទអតិថិជន៖

សម្រាប់គ្រួសារដែលនៅលើគ្រួសារច្រើននិងអតិថិជន៖ ពីគ្រួសារគ្នាបានផ្តល់ការលើកលែងពីពន្ធអ្នកប្រើឧបករណ៍ប្រើប្រាស់របស់ទីក្រុង

ថ្នាក់	ឯកតាវិក្កយបត្រ	តុលា ១, ២០២០	តុលា ១, ២០២១
IA	ដំបូង ៦	0.000	0.000
II	បន្ទាប់ ៧	៤.៦៦៣	៥.036
III	លើស ១៣	៦.៨០៥	៧.៣៤៩

សម្រាប់គ្រួសារដែលនៅលើគ្រួសារច្រើននិងអតិថិជន៖ ពីគ្រួសារគ្នាមិនបានផ្តល់ការលើកលែងពីពន្ធអ្នកប្រើឧបករណ៍ប្រើប្រាស់ក្រុង

ថ្នាក់	ឯកតាវិក្កយបត្រ	តុលា ១, ២០២០	តុលា ១, ២០២១
IB	ដំបូង ៦	២.៤៣៦	២.៦៣១
II	បន្ទាប់ ៧	៤.៦៦៣	៥.០៣៦
III	លើស ១៣	៦.៨០៥	៧.៣៤៩

សម្រាប់ពាណិជ្ជកម្មឬស្បៀងកម្មធារណៈសាស្ត្រនិងទីក្រុង
តុលា ១, ២០២១
៣.៦២៣

ការសាកខ្សែទឹកភ្លើង

ទំហំ

៥/៨ ឬ ៣/៤ inch
១ inch
២-១/២ inch
២ inch
៣ inch
៤ inch
៦ inch
៨ inch
១០ inch
១២ inch
១៦ inch

អាចធ្វើទៅបាន

ថ្លៃសេវាកម្ម៖

ទំហំសេវាកម្ម	តុលា ១, ២០២០	តុលា ១, ២០២១
៥/៨ ឬ ៣/៤ inch	0.៦៩៦	0.៧៥២
១ inch	១.០៣២	១.១១៥
១-១/២ inch	១.៨៧៣	២.០២៣
២ inch	២.៨៨២	៣.១១៣
៣ inch	៦.០៧៥	៦.៥៦១
៤ inch	១០.២៧២	១១.០៩៤
៦ inch	២២.៨៧៤	២៤.៧០៤
៨ inch	៤៧.២៣៤	៥១.០១៣
១០ inch	៧០.៧៥៥	៧៦.៤១៥
១២ inch	៨៩.២៣៤	៩៦.៣៧៣
១៦ inch	១៣១.២៣៣	១៤១.៧៣២

ទឹកដែលមិនគិតម៉ែត្រ៖

ទំហំ	តុលា ១, ២០២០	តុលា ១, ២០២១
៥/៨ ឬ ៣/៤ inch	៣.០២៥	៣.២៦៧
១ inch	៥.១១៨	៥.៥២៧
១-១/២ inch	១២.៦០៧	១៣.៦១៦
២ inch	១៩.៨៣៣	២១.៤២០

តុលា ១, ២០២០	តុលា ១, ២០២១
0.៤១២	0.៤៤៥
0.៨២៩	0.៨៥៥
១.៥៥០	១.៦៧៤
១.៥០៧	៤.៤៥៩
៤.១២៩	៩.២៦៦
៨.៥៨០	១៦.៤៩៨
១៥.២៧៦	២៦.៥១៩
២៤.៥៥៥	៥៦.២៧៨
៥២.១០៩	

បានបដិសេធ

បរិមាណម៉ែត្រ៖

	តុលា ១ ២០២០	តុលា ១ ២០២១
ការកើនឡើង	២.៣៥៦	២.៥៤៤
មិនឡើងខ្ពស់	២.០០០	២.១៦០
អាចរំខានបាន	២.០០០	២.១៦០

បានបដិសេធ

ថ្លៃសេវាកម្ម៖

ដូចគ្នានឹងការគិតថ្លៃសេវាកម្មទឹកប្រចាំថ្ងៃដែលអាចប្រើបាន

ទំហំនៃសេវាកម្ម	តុលា ១, ២០២០	តុលា ១, ២០២១
៥/៨ ឬ ៣/៤ inch	0.២២៥	0.២៤៨
១ inch	0.៣៣៣	0.៣៦៦
២-១/២ inch	0.៨៧៤	0.៩៦១
២ inch	១.៥០៧	១.៦៥៨
៣ inch	៣.៥១១	៣.៨៦២
៤ inch	៥.០៧៥	៥.៥៨៧
៦ inch	១៤.១៥០	១៥.៥៦៥
៨ inch	១៤.៩៩៩	១៦.៤៩៩
១០ inch	២៣.២១៨	២៥.៥៤០
១២ inch	២៩.២៨៤	៣២.២១២
១៦ inch	៤៣.០៦៩	៤៧.៣៧៦

លូទឹក

បរិមាណម៉ែត្រ៖

	តុលា ១ ២០២០	តុលា ១, ២០២១
ក្នុងមួយ ១០០ Cu. ft.	0.៣៥៧	0.៣៩៣

លូទឹក

ថ្លៃសេវាកម្ម៖

ទំហំនៃសេវាកម្ម	តុលា ១, ២០២០	តុលា ១, ២០២១
៥/៨ ឬ ៣/៤ inch	0.២២៥	0.២៤៨
១ inch	0.៣៣៣	0.៣៦៦
២-១/២ inch	0.៨៧៤	0.៩៦១
២ inch	១.៥០៧	១.៦៥៨
៣ inch	៣.៥១១	៣.៨៦២
៤ inch	៥.០៧៥	៥.៥៨៧
៦ inch	១៤.១៥០	១៥.៥៦៥
៨ inch	១៤.៩៩៩	១៦.៤៩៩
១០ inch	២៣.២១៨	២៥.៥៤០
១២ inch	២៩.២៨៤	៣២.២១២
១៦ inch	៤៣.០៦៩	៤៧.៣៧៦